



ជម្រើសនៃការប្រើអ៊ីនធឺណិតសម្រាប់ក្រុមគ្រួសារ

ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ា យល់ពីលក្ខណៈចាំបាច់នៃការប្រើអ៊ីនធឺណិតសម្រាប់សិស្សានុសិស្ស និង ក្រុមគ្រួសារ របស់យើង ក្នុងកំឡុងពេលជម្ងឺ រាតត្បាតនៃមេរោគ ខូវីដ-១៩ ។ ក្រសួងបានប្តេជ្ញាចិត្តក្នុងការរកវិធីដើម្បីជួយដល់តម្រូវការនៃការសិក្សារបស់សិស្សានុសិស្សរបស់យើង ក្នុងខណៈពេលដែល យើងជំរុញឱ្យមានទម្រង់នៃការឃ្លាតឆ្ងាយពីគ្នា ដើម្បីសុវត្ថិភាពរបស់ សិស្សានុសិស្ស ក្រុមគ្រួសារ គ្រូ និង បុគ្គលិក របស់យើង និង សហគមន៍នៃទីក្រុងហ្សឺណែវ ដែលហ្ស៊ាទាំងមូល។

ក្រសួងអប់រំកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលាក្រុងហ្សឺណែវដែលហ្ស៊ា និង ក្រុមហ៊ុនផ្តល់ការប្រើផ្នែកអ៊ីនធឺណិត ដើម្បីរកជម្រើសនៃការប្រើអ៊ីនធឺណិត សម្រាប់ សិស្សានុសិស្ស និង ក្រុមគ្រួសារ របស់យើង។ ខាងក្រោមនេះ លោកអ្នកនឹងឃើញបញ្ជីឈ្មោះ អ៊ីនធឺណិត និង វាយហ្វាយ ដែលឥតគិតថ្លៃ និង មាន តម្លៃទាប ដែលមានក្នុងពេលបច្ចុប្បន្ននេះ។ យើងនឹងបន្តកែប្រែបញ្ជីនេះ នៅពេលណាយើងដឹងអំពីជម្រើស ថ្មី ឬ ប្រសើរជាងនេះ។ សូមមើលរឿងស្រីសេ [www.philasd.org/technologyservices/gettingconnected](http://www.philasd.org/technologyservices/gettingconnected) ជាប្រចាំ ដើម្បីជ្រាបពីព័ត៌មានថ្មីៗ។ ការិយាល័យផ្នែក ថ្លៃប្រឌិត និង បច្ចេកវិទ្យា របស់ទី ក្រុងហ្សឺណែវដែលហ្ស៊ា មានបញ្ជីជម្រើសស្រដៀងគ្នានេះដែរនៅ៖ <https://www.phila.gov/2020-03-25-staying-connected-during-covid-19/>

ជម្រើសពីក្រុមហ៊ុន

ឧមខាស្ត (Comcast)

- រហូតដល់ថ្ងៃទី ៣០ ខែមេសា ក្រុមហ៊ុនឧមខាស្តបានផ្តល់ជូនអ៊ីនធឺណិត Comcast Internet Essentials (<https://internetessentials.com/>) រយៈពេលពីរខែដោយឥតគិតថ្លៃ ដល់អតិថិជនថ្មីដែលក្រីក្រ។ សូមមើលទំព័ររឿងស្រីសេរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់ពី តម្រូវការនៃសិទ្ធិដែលអាច ទទួលបាន និង ព័ត៌មានលម្អិតបន្ថែម៖ <https://www.internetessentials.com/covid19>
- ឧមខាស្ត បានបង្កើនល្បឿនអ៊ីនធឺណិតអេសិនស្យូល (Internet Essentials) ពី ១៥/២ Mbps ទៅ ២៥/៣ Mbps សម្រាប់អតិថិជនទាំងអស់ដោយ មិនគិតថ្លៃ។ នេះគឺជាល្បឿនជាមូលដ្ឋាននៃអ៊ីនធឺណិតអេសិនស្យូលទៅថ្ងៃមុខ។
- ឧមខាស្ត ក៏ផ្តល់ជូនកុំព្យូទ័រយួរដៃតម្លៃ ១៥០ ដុល្លារ ដល់អតិថិជនអ៊ីនធឺណិតអេសិនស្យូល។
- វិធី សាមញ្ញ ល្បឿនបំផុត និង ងាយស្រួល ក្នុងការដាក់ពាក្យស្នើសុំកម្មវិធីនេះ គឺតាមទូរស័ព្ទដៃ <https://internetessentials.com> ។ ទូរស័ព្ទទៅលេខ 1-855-8-INTERNET (១-៨៥៥-៨៤៦-៨៣៧៦) បើសិនជាលោកអ្នកមានបញ្ហាក្នុងការចុះឈ្មោះ ឬ គ្មានលទ្ធភាពប្រើឧបករណ៍ដើម្បីភ្ជាប់ទៅនឹង អ៊ីនធឺណិត។ សូមកត់សម្គាល់ថា នៅពេលនេះមណ្ឌលទទួលទូរស័ព្ទរបស់ក្រុមហ៊ុនឧមខាស្តកំពុងទទួលបានការហៅទូរស័ព្ទចូលច្រើន។ សូមបញ្ជាក់ ប្រាប់គេថា លោកអ្នកគឺជាឪពុកម្តាយ ឬ អាណាព្យាបាលរបស់សិស្សក្រសួងអប់រំ។
- ចំណុចវាយហ្វាយ អិចស៊ីនីតី (Xfinity WiFi Hotspots) មាននៅទូទាំងប្រទេសដោយឥតគិតថ្លៃសម្រាប់អ្នកដែលត្រូវការ រួមទាំងអ្នកដែលមិនមែនជា អតិថិជនរបស់ អ៊ីនធឺណិត អិចស៊ីនីតី រហូតដល់ខែឧសភា ឆ្នាំ ២០២០ ។ ដើម្បីជ្រាបពីផែនទីនៃចំណុចវាយហ្វាយ អិចស៊ីនីតី សូមមើល [www.xfinity.com/wifi](http://www.xfinity.com/wifi) ។ នៅពេលភ្ជាប់ទៅនឹងចំណុចអ៊ីនធឺណិត អ្នកប្រើកម្មវិធីស្រីសេឈ្មោះ «xfinitywifi» ក្នុងចំណោមឈ្មោះនៅក្នុងបញ្ជីប្រព័ន្ធ ដែលមាន ហើយបន្ទាប់មកបើកដំណើរការកម្មវិធីអ៊ីនធឺណិត។
- ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលមើលរឿងស្រីសេ <https://corporate.comcast.com/covid-19>

វេរីយហ្សុន (Verizon)

- ឥឡូវនេះក្រុមហ៊ុន វេរីយហ្សុន នឹងផ្តល់ជូនការប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃទាប តាមរយៈកម្មវិធី Lifeline របស់ខ្លួន ដល់អ្នកដែលមានស្ថាន ភាពត្រូវតាមការតម្រូវ។ មានកំណត់។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលមើលរឿងស្រីសេ៖ <https://www.verizon.com/support/consumer/account/manage-account/lifeline-discount> ។
- ក្រុមហ៊ុន វេរីយហ្សុន នឹងលើកលែងការគិតថ្លៃលើស និងថ្លៃពិន័យការយឺតយ៉ាវ ដល់អតិថិជនដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារបញ្ហានៃ មេរោគ ខូវីដ-១៩ ។
- ក្រុមហ៊ុន វេរីយហ្សុន នឹងលើកលែងការបង់ថ្លៃ អ៊ីនធឺណិត និង ការប្រើទូរស័ព្ទ ចំនួនពីរខែ ដល់អតិថិជនរបស់ Lifeline បច្ចុប្បន្ន។
- ក្រុមហ៊ុន វេរីយហ្សុន នឹងបន្ថែម ១៥ ជីហ្គាបៃ នៃទិន្នន័យដែលមានល្បឿនលឿន សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធតតខ្សែ និង អាជីវកម្មខ្នាតតូច។
- ផែនការអ៊ីនធឺណិត Fio និង DSL សម្រាប់អ្នកប្រើប្រាស់ និង អាជីវកម្មខ្នាតតូច នឹងគ្មានកម្រិតទិន្នន័យទេ។
- ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលមើលរឿងស្រីសេ៖ <https://www.verizon.com/about/news/our-response-coronavirus> ។

**AT&T**

- ក្រុមហ៊ុន AT&T នឹងមិនផ្តាច់ការបម្រើសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធតតខ្សែ ទូរស័ព្ទតាមផ្ទះ ឬ អ៊ីនធឺណិតល្បឿនលឿន (broadband) នៅតាមផ្ទះ ឬ អាជីវកម្មខ្នាតតូច ដោយសារតែពួកគេគ្មានលទ្ធភាពបង់ប្រាក់នោះទេ។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលមើលវិបសៃ៖ <https://www.att.com/shop/internet/access/>
- ក្រុមហ៊ុន AT&T នឹងលើកលែងការគិតថ្លៃនៃការប្រើប្រាស់ប្រព័ន្ធតតខ្សែលើស ទិន្នន័យ ទូរស័ព្ទ ឬ ការផ្ញើសារ។ ក្រុមហ៊ុន AT&T ក៏នឹងលើកលែងការពិន័យនៃការបង់ថ្លៃយឺតយ៉ាវ ដែលអតិថិជននៃ ប្រព័ន្ធតតខ្សែ ទូរស័ព្ទតាមផ្ទះ ឬ អ្នកប្រើអ៊ីនធឺណិតល្បឿនលឿននៅតាមផ្ទះ ឬ អាជីវកម្មខ្នាតតូច ដែលអាចជួបប្រទះបញ្ហាសេដ្ឋកិច្ច ដែលទាក់ទងនឹងការរីករាលដាលនៃជម្ងឺឆ្លងនៃមេរោគខ្លូវណា។
- ក្រុមហ៊ុន AT&T នឹងបើកប្រព័ន្ធវាយហ្វាយសាធារណៈ ឱ្យអ្នកដែលត្រូវការប្រើ។ ដើម្បីជ្រាបព័ត៌មានបន្ថែមស្តីពីប្រព័ន្ធវាយហ្វាយ សូមចូលមើលវិបសៃ៖ <https://www.att.com/support/article/wireless/KM1103818/>

**T-Mobile និង Metro by T-Mobile**

- T-Mobile Connect គឺជាកម្មវិធីថ្មីមួយដែលផ្តល់ជូនផែនការ ១៥\$ ក្នុងមួយខែ សម្រាប់ការនិយាយទូរស័ព្ទ និង ផ្ញើសារ ដោយគ្មានកំណត់ ព្រមទាំង ២ ជីហ្គាបៃ នៃទិន្នន័យដែលមានល្បឿនលឿនសម្រាប់ទូរស័ព្ទឆ្លាតវៃ។ ដើម្បីជ្រាបព័ត៌មានបន្ថែមអំពីក្រុមហ៊ុន T-Mobile Connect៖ <https://www.t-mobile.com/news/tmobile-connect-launch>
- អតិថិជនរបស់ Metro ថ្មី និង បច្ចុប្បន្ន ដែលមានខ្សែទូរស័ព្ទ ក៏អាចទទួលបានកុំព្យូទ័រ (tablet) ទំហំ ៨ អ៊ីញ ដោយឥតគិតថ្លៃ (តាមរយៈការសងប្រាក់វិញ (rebate)) ជាមួយនឹងផែនការទិន្នន័យគ្មានកំណត់សម្រាប់កុំព្យូទ័រ តម្លៃ ១៥\$ (បូក ពន្ធ និង ថ្លៃបើកដំណើរការ។ តម្រូវឱ្យមានប្រព័ន្ធថ្មីសម្រាប់កុំព្យូទ័រ) ។
- ក្រុមហ៊ុន T-Mobile បានដកការកំណត់ទិន្នន័យសម្រាប់ទូរស័ព្ទឆ្លាតវៃ សម្រាប់អតិថិជនទាំងអស់ សម្រាប់រយៈពេល ៦០ ថ្ងៃខាងមុខ។
- ក្រុមហ៊ុន T-Mobile បានបន្ថែមការបម្រើ ២០ ជីហ្គាបៃ នៃ Hotspot/tethering សម្រាប់អតិថិជន សម្រាប់រយៈពេល ៦០ ថ្ងៃខាងមុខ។
- អតិថិជនរបស់ MetroSmart Hotspot នឹងទទួលបានការចុះតម្លៃ ៥០% ហើយផែនការទិន្នន័យ ៣៥\$ ក្នុងមួយខែនឹងរួមបញ្ចូល ២០ ជីហ្គាបៃ - ទ្វេដងនៃទិន្នន័យប្រចាំខែធម្មតា សម្រាប់រយៈពេល ៦០ ថ្ងៃខាងមុខ។
- គ្រប់អតិថិជនរបស់ក្រុមហ៊ុន T-Mobile និង Metro by T-Mobile បច្ចុប្បន្នដែលមានផែនការគ្មានកំណត់ទិន្នន័យល្បឿនលឿន នឹងទទួលបានទិន្នន័យគ្មានកំណត់សម្រាប់ទូរស័ព្ទឆ្លាតវៃ សម្រាប់រយៈពេល ៦០ ថ្ងៃខាងមុខ។
- អតិថិជនរបស់ T-Mobile និង Metro by T-Mobile ដែលមានផែនការជាមួយទិន្នន័យ ហតស្តត សម្រាប់ទូរស័ព្ទឆ្លាតវៃ នឹងទទួលបាន ១០ ជីហ្គាបៃបន្ថែមក្នុងមួយខែ សម្រាប់រយៈពេល ៦០ ថ្ងៃខាងមុខ សម្រាប់ខ្សែទូរស័ព្ទនីមួយៗ (មិនរាប់បញ្ចូល T-Mobile Connect ទេ)។
- T-Mobile កំពុងធ្វើការជាមួយដៃគូ Lifeline របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជនទិន្នន័យបន្ថែមដោយឥតគិតថ្លៃ រហូតដល់ទៅ ៥ ជីហ្គាបៃ ក្នុងមួយខែ រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ ។
- ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលមើលវិបសៃ៖ <https://www.t-mobile.com/news/t-mobile-update-on-covid-19-response>

**Sprint និង Boost Mobile**

- សម្រាប់រយៈពេល ៦០ ថ្ងៃខាងមុខ Sprint នឹងមិនបញ្ឈប់ការបម្រើ ហើយនឹងលើកលែងការពិន័យនៃការបង់ថ្លៃយឺតយ៉ាវ បើសិនជាអតិថិជនមិនអាចបង់វិក្កយប័ត្រ Sprint បាន ដោយសារតែបញ្ហានៃមេរោគខ្លូវណា។
- អតិថិជនដែលមានគម្រោងទិន្នន័យមានកំណត់ នឹងទទួលបានទិន្នន័យគ្មានកំណត់ជារៀងរាល់ខែ សម្រាប់រយៈពេល ៦០ ថ្ងៃ (យ៉ាងតិចសម្រាប់រយៈពេលនៃការបង់វិក្កយប័ត្រ ២ ដង) ដោយឥតគិតថ្លៃបន្ថែម។
- ក្រុមហ៊ុន Sprint នឹងផ្តល់ជូនអតិថិជនទិន្នន័យ ហតស្តត សម្រាប់ទូរស័ព្ទដៃ ២០ ជីហ្គាបៃបន្ថែម ក្នុងមួយខែ សម្រាប់រយៈពេល ៦០ ថ្ងៃ (យ៉ាងតិចសម្រាប់រយៈពេលនៃការបង់វិក្កយប័ត្រ ២ ដង) ដោយឥតគិតថ្លៃបន្ថែម។ ដើម្បីជ្រាបព័ត៌មានបន្ថែមអំពីទិន្នន័យ ហតស្តត សម្រាប់ទូរស័ព្ទដៃ៖ <https://www.sprint.com/en/support/solutions/device/mobile-hotspot.html>
- អតិថិជនរបស់ Sprint ដែលមានទូរស័ព្ទដែលអាចប្រើ ហតស្តត ដែលសព្វថ្ងៃនេះគ្មាន ហតស្តត សម្រាប់ទូរស័ព្ទដៃ នឹងទទួលបាន ២០ ជីហ្គាបៃដែរក្នុងមួយខែ សម្រាប់រយៈពេល ៦០ ថ្ងៃ (យ៉ាងតិចសម្រាប់រយៈពេលនៃការបង់វិក្កយប័ត្រ ២ ដង) ដោយឥតគិតថ្លៃបន្ថែម។
- ដើម្បីជ្រាបព័ត៌មានបន្ថែមពីក្រុមហ៊ុន Sprint៖ <https://www.sprint.com/en/landings/covid-19.html>
- ដើម្បីជ្រាបព័ត៌មានបន្ថែមពី Boost Mobile៖ <https://www.boostmobile.com/about/covid-19-response.html>

**ចំណាត់ថ្នាក់ដែលមានវាយហាយដោយឥតគិតថ្លៃ**

ចំណាត់ថ្នាក់វាយហាយ គឺជាការដែលអាចចូលប្រើវាយហាយបាននៅខាងក្រៅអាគារ ដូចជា សាលារៀន ឬ បណ្ណាល័យ--ហើយជាទូទៅអាចប្រើបានពីកន្លែង ចតរថយន្ត។ ខាងក្រោមនេះ លោកអ្នកនឹងឃើញជម្រើសដោយឥតគិតថ្លៃមួយចំនួនដែលអាចរកបាននៅតាមអាគាររបស់ ក្រសួងអប់រំនៃទីក្រុងហ្សឺណាដែលហ្សឺ និង បណ្ណាល័យនៃទីក្រុងហ្សឺណាដែលហ្សឺ។ សូមចងចាំនូវការអនុវត្តន៍គម្លាតឆ្ងាយពីគ្នា ប្រកបដោយការទទួលខុសត្រូវ និង ចៀសវាងការប្រមូលផ្តុំជាក្រុមនៅទី តាំងទាំងនោះ បើសិនជាលោកអ្នកជ្រើសរើសប្រើវាយហាយរបស់កន្លែងទាំងនោះ។

**ទីតាំងរបស់ក្រសួងអប់រំនៃទីក្រុងហ្សឺណាដែលហ្សឺ**

វាយហាយនៅគ្រប់សាលារបស់ក្រសួងទាំងអស់នឹងនៅតែដំណើរការនៅពេលសាលាត្រូវបិទ។ ដើម្បីភ្ជាប់ ប្រើ៖

- ប្រព័ន្ធ (Network)៖ PhilaSD Wifi
- ពាក្យសម្ងាត់៖ philadelphia (អក្សរតូចទាំងអស់)

នៅពេលដែលលោកអ្នកបានភ្ជាប់ទៅនឹងប្រព័ន្ធជាហើយ

- បើសិនជាលោកអ្នកភ្ជាប់ជាមួយកុំព្យូទ័រក្រុមប៊ុករបស់ក្រសួង សូមចូលទៅ <https://www.philasd.org> ហើយអ្វីមួយដូចតទៅនេះនឹងកើតឡើង៖
  - លោកអ្នកនឹងអាចចូលប្រើអ៊ីនធឺណិតបានភ្លាមៗ ហើយអាចបន្តស្វែងរកអ្វីៗពីក្រុងនេះ។
- វានឹងនាំលោកអ្នកចូលទៅកាន់ទំព័រអ៊ីនធឺណិតរបស់ក្រសួង។ សូមចុចចូលដោយប្រើ ឈ្មោះអ្នកប្រើ និង ពាក្យសម្ងាត់ របស់ សិស្ស ឬ បុគ្គលិក របស់លោកអ្នក។ ឈ្មោះអ្នកប្រើរបស់លោកអ្នកគឺជាអ៊ីម៉ែលក្រសួងរបស់លោកអ្នកដោយគ្មាន <@philasd.org>។ លោកអ្នកនឹង ត្រូវគូសក្នុងប្រអប់ ដើម្បីយល់ព្រមនឹងលក្ខខណ្ឌ មុនពេលលោកអ្នកអាចបន្តទៅមុខទៀតបាន។
- បើសិនជាលោកអ្នកប្រើខុសប្រព័ន្ធនេះ វានឹងនាំលោកអ្នកចូលទៅកាន់ទំព័រអ៊ីនធឺណិតរបស់ក្រសួង។ សូមចុចចូលដោយប្រើ ឈ្មោះអ្នកប្រើ និង ពាក្យសម្ងាត់ របស់ សិស្ស ឬ បុគ្គលិក របស់លោកអ្នក។ ឈ្មោះអ្នកប្រើរបស់លោកអ្នកគឺជាអ៊ីម៉ែលក្រសួងរបស់លោកអ្នកដោយគ្មាន <@philasd.org>។ លោកអ្នកនឹងត្រូវគូសក្នុងប្រអប់ ដើម្បីយល់ព្រមនឹងលក្ខខណ្ឌ មុនពេលលោកអ្នកអាចបន្តទៅមុខទៀតបាន។

**ទីតាំងរបស់បណ្ណាល័យនៃទីក្រុងហ្សឺណាដែលហ្សឺ**

វាយហាយនៅគ្រប់បណ្ណាល័យនៃទីក្រុងហ្សឺណាដែលហ្សឺទាំងអស់នឹងនៅតែដំណើរការ នៅពេលដែលបណ្ណាល័យត្រូវបិទ។ ត្រូវមានលេខប័ណ្ណបណ្ណាល័យ និង លេខសម្ងាត់ (PIN) ដែលនៅដំណើរការ ដើម្បីអាចចូលប្រើវាយហាយរបស់ទីតាំងទាំងនោះបាន។ ដើម្បីប្រាប់ព័ត៌មានបន្ថែម និង ការណែនាំអំពីវិធី ចូលប្រើវាយហាយដោយឥតគិតថ្លៃនៅបណ្ណាល័យសាធារណៈណាមួយ សូមចូលមើលវិបសៃរបស់បណ្ណាល័យ៖

<https://libwww.freelibrary.org/programs/wireless/>

**ជម្រើសផ្សេងៗទៀតសម្រាប់ការចូលប្រើអ៊ីនធឺណិត ដោយឥតគិតថ្លៃ/តម្លៃទាប**

- Charter Spectrum មានផែនទី វាយហាយ ហតស្ត ដែលអាចរកបានតាមវិបសៃ <https://www.spectrum.com/wifi-hotspots>
- ផែនទីវាយហាយ របស់ National Free ផ្តល់ជូនវាយហាយ ហតស្ត ដោយឥតគិតថ្លៃ នៅតាមកន្លែងអាជីវកម្ម និង ភោជនីយដ្ឋាន ដែលអាច ស្វែងរកបានតាមរយៈអាស័យដ្ឋាន។ ទីតាំងភាគច្រើនស្ថិតនៅ ភាគឦសាន (Northeast) និង ភាគពាយព្យ (Northwest) នៃទីក្រុងហ្សឺណា ដែលហ្សឺ។ ទីតាំងជាច្រើនអាចត្រូវបិទនៅពេលនេះ ប៉ុន្តែការប្រើវាយហាយនៅតែដំណើរការ។ <https://www.wifimap.io/>
- កម្មវិធី Federal Lifeline គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីនៃការប្រើជាសកលទាំងបួនរបស់សហព័ន្ធ ដែលបញ្ចុះតម្លៃ ទូរស័ព្ទ ឬ អ៊ីនធឺណិត ប្រចាំខែ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ អតិថិជនដែលមានសិទ្ធិ អាចទទួលបានរហូតដល់ទៅ ៩,២៥\$ សម្រាប់បង់វិក្កយ បំត្រប្រចាំខែរបស់ពួកគេ។ <https://www.lifelinesupport.org/>

**ព័ត៌មានជំនួយសម្រាប់ការកែលម្អការប្រើអ៊ីនធឺណិត**

បន្ថែមលើជម្រើសថ្មីៗពីក្រុមហ៊ុនទូរគមនាគមន៍ ខាងក្រោមនេះគឺជាព័ត៌មានជំនួយដែលមានប្រយោជន៍ដើម្បី៖

- កែលម្អការប្រើអ៊ីនធឺណិតរបស់លោកអ្នក៖ <https://connectednation.org/helpful-tips-to-improve-your-internet/>
- ប្រែក្លាយទូរស័ព្ទដៃរបស់លោកអ្នកទៅជា ហតស្ត ដើម្បីភ្ជាប់កុំព្យូទ័ររបស់លោកអ្នកទៅនឹងអ៊ីនធឺណិត៖ <https://www.pcmag.com/how-to/how-to-turn-your-phone-into-a-wi-fi-hotspot>